



ក. ២/៥.១.២១

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ០៥៥.២៩៨.២២

២០២១

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ថ្ងៃទី ២០ ខែ ១១ ឆ្នាំ ២០២១
ទំព័រ ១ នៃ ១

អនុក្រឹត្យ

ស្តីពីវិធានការផ្តល់ប្រាក់ប្រគល់

សម្រាប់ចំណាយថវិកាចរន្ត និងចំណាយថវិកាវិនិយោគសាធារណៈ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ថ្ងៃទី ២០ ខែ ១១ ឆ្នាំ ២០២១
ទំព័រ ១ នៃ ១

1. ឧទាហរណ៍ អត្ថបទ

- 1៩៩៩ ឆ្នាំ
- 1៩៩៩ ឆ្នាំ
- 1៩៩៩ ឆ្នាំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៨, ចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤, ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៥/១៥, ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦, ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក, ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក, ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយការងារនៅក្នុងក្រសួង ខេត្ត-ក្រុង ក្រុងស្វ័យភព រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក, ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១៤ អនក្រ.បក, ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់នូវនីតិវិធីរួម សម្រាប់អនុវត្តគម្រោងហិរញ្ញប្បទានដោយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

07.10.2021

Handwritten signature

សម្រេច

ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

មាត្រា ១.

អនុក្រឹត្យនេះមានគោលដៅកំណត់នូវគោលការណ៍ និងនីតិវិធីនៃការអនុវត្តកិច្ចប្រតិបត្តិការចំណាយថវិការដ្ឋ តាមរយៈការផ្តល់ប្រាក់បុរេប្រទាននៅក្នុងក្របខ័ណ្ឌចំណាយថវិកាចរន្ត និងចំណាយថវិកាវិនិយោគសាធារណៈ ។

មាត្រា ២.

អនុក្រឹត្យនេះមានគោលបំណងដើម្បីឱ្យអាណាប័កក្រសួង ស្ថាប័ន ÷

- ពង្រឹងការគ្រប់គ្រងចំណាយប្រាក់បុរេប្រទាន ឱ្យប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព;
- យកចិត្តទុកដាក់ក្នុងការធ្វើនិយ័តកម្ម (ការទូទាត់) ប្រាក់បុរេប្រទានឱ្យបានឆាប់រហ័ស
- កាត់បន្ថយការស្នើសុំប្រាក់បុរេប្រទាននៅក្នុងចំណាយថវិកាចរន្ត ឱ្យទៅជាការអនុវត្តចំណាយតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ។

មាត្រា ៣.

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ក្រសួង ស្ថាប័នដែលមានថវិកាកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ។

ជំពូកទី ២

គោលការណ៍សំខាន់ៗនៃការផ្តល់ប្រាក់បុរេប្រទាន

មាត្រា ៤.

ការផ្តល់ប្រាក់បុរេប្រទានសម្រាប់ចំណាយថវិកាចរន្ត និងចំណាយថវិកាវិនិយោគសាធារណៈ អនុវត្តសម្រាប់មុខចំណាយទាំងឡាយមានជាអាទិ៍ដូចខាងក្រោម ÷

ក. ចំណាយថវិកាចរន្ត ÷

- ចំណាយសម្រាប់ទទួលបានគណៈប្រតិភូបរទេស
- ចំណាយសម្រាប់ប្រជុំ សិក្ខាសាលា និងសន្និសីទ
- ចំណាយសម្រាប់ពិធីបុណ្យប្រពៃណី បុណ្យជាតិ និងអន្តរជាតិ
- ចំណាយសម្រាប់ការប្រឡងប្រជែង
- ចំណាយសម្រាប់ការបំប៉នសិស្សពូកែ និងកីឡាករ
- ចំណាយសម្រាប់ការប្រកួតកីឡា
- ចំណាយសម្រាប់សម្ពោធសកម្មភាពលទានា
- ចំណាយជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងធារាសាស្ត្រ ដែលត្រូវអនុវត្តដោយអង្គភាពរដ្ឋ

ខ. ចំណាយថវិកាវិនិយោគ ÷

- ចំណាយសម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈ ដែលត្រូវអនុវត្តដោយអង្គភាពរដ្ឋ ។

មាត្រា ៥.

ការអនុវត្តការផ្តល់ប្រាក់បុរេប្រទានសម្រាប់មុខចំណាយទាំងឡាយដូចបានកំណត់ក្នុងមាត្រា ៤ នៃអនុក្រឹត្យនេះក្រសួង ស្ថាប័នត្រូវគោរពទៅតាមគោលការណ៍ទាំងឡាយ ដូចខាងក្រោមនេះ ÷

ក. ចំណាយថវិកាចរន្ត ÷

- ត្រូវមានឥណទានថវិកាសល់ទំនេរ សម្រាប់កាត់ទុកដើម្បីធ្វើការទូទាត់ចំណាយ
- ត្រូវលើកសំណើសុំប្រាក់បុរេប្រទាន ដោយមានភ្ជាប់មកជាមួយនូវគម្រោងចំណាយលម្អិតទៅតាមអនុកណនីនីមួយៗឱ្យបានច្បាស់លាស់ និងមានភ្ជាប់សលាកបំព្រឹត្តិការណ៍ចំណាយថវិកា និងត្រួតពិនិត្យហិរញ្ញវត្ថុ ដើម្បីកាត់ទុកឥណទានថវិកាសម្រាប់ធ្វើអាណត្តិនិយ័តកម្ម ។
- ត្រូវធ្វើការទូទាត់ប្រាក់បុរេប្រទានលើកមុនទៅតាមពេលវេលាកំណត់សិន ទើបអាចលើកសំណើសុំប្រាក់បុរេប្រទានលើកក្រោយបាន លើកលែង

ត្រឹមត្រូវជាលាយលក្ខណ៍អក្សរនូវ “ សលាកប៉ែតគណនេយ្យភាពហិរញ្ញវត្ថុ ”
ដើម្បីអមភ្ជាប់មកជាមួយនូវសំណើសុំប្រើប្រាស់សាច់ប្រាក់របស់ថវិកាជាតិតាមរយៈ
រូបភាពបុរេប្រទាននេះ ។

សលាកប៉ែតគណនេយ្យភាពហិរញ្ញវត្ថុខាងលើ ជាឧបសម្ព័ន្ធនៃអនុក្រឹត្យ
នេះ ។

ជំពូកទី ៤ កិច្ចនិយ័តកម្មនៃប្រាក់បុរេប្រទាន

មាត្រា១២.

អាណាប័កគ្រប់ក្រសួង ស្ថាប័ន ត្រូវចាត់តាំងរដ្ឋទេយ្យករដែលមាន
ស្រាប់ដើម្បីឱ្យទទួលបន្ទុកបន្ថែមក្នុងការតាមដានចំណាយថវិកា និងទទួលខុស
ត្រូវក្នុងការប្រមូលលិខិតយុត្តិការចំណាយថវិកា (សក្ខីប័ត្រចំណាយ) សម្រាប់
រៀបចំធ្វើអាណត្តិនិយ័តកម្ម និងអាណត្តិបើកប្រាក់បង្គប់ទៅតាមចំនួនទឹកប្រាក់
ដែលបានកំណត់នៅក្នុងលិខិតបុរេប្រទានថវិកា ។

មាត្រា១៣.

រាល់លិខិតយុត្តិការចំណាយ ត្រូវមានចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់
ពីភាពត្រឹមត្រូវរបស់អាណាប័ក ឬមន្ត្រីដែលមានការប្រគល់សិទ្ធិជំនួស ។

មាត្រា១៤.

នីតិវិធីនៃការផ្តល់ប្រាក់បុរេប្រទាន ដូចមានបទប្បញ្ញត្តិចែងក្នុងមាត្រា
ទាំងឡាយនៃអនុក្រឹត្យនេះ ត្រូវមានការណែនាំលម្អិតសម្រាប់អនុវត្តជាក់ស្តែង
ដោយសាវ័ចរ ឬប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជំពូកទី ៥ អវសានប្បញ្ញត្តិ

មាត្រា១៥.

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ១៦.

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន រដ្ឋលេខាធិការគ្រប់រដ្ឋលេខាធិការដ្ឋាន
ត្រូវអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះ
ហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ , ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០០៩



កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- អាជ្ញាធរសវនកម្ម
- ឧទ្ធរណ៍យសធម្មេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១៦
- “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី ដើម្បីចុះហត្ថលេខា



គាត យ៉ាន់

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

មាត្រា ១៦.

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន រដ្ឋលេខាធិការគ្រប់រដ្ឋលេខាធិការដ្ឋាន ត្រូវអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ , ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- អាជ្ញាធរសវនកម្ម
- ទទួលយកយសង្កេតនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១៦
- “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

បានយកសេចក្តីជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី ដើម្បីចុះហត្ថលេខា



គាត យ៉ាត់

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

បានផ្តល់ឯកសារត្រឹមត្រូវតាមច្បាប់ដើម
រាជធានីភ្នំពេញ ថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
ក.ប.រ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



អ៊ុន ថេរ

ឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ ... អនក្រ.បក ចុះថ្ងៃទី ... ខែ ... ឆ្នាំ ២០០៩
ស្តីពីវិធានការក្នុងការប្រើប្រាស់ប្រទានសម្រាប់ចំណាយចរន្ត និងចំណាយថវិកាសាធារណៈ

សភាសម្រុក
គណនេយ្យភាពហិរញ្ញវត្ថុ
ចំពោះការប្រើប្រាស់សម្រាប់ប្រាក់ចំណាយថវិកា តាមរយៈរូបភាព "ប្រទាន"

១. សភាសម្រុកគណនេយ្យភាពហិរញ្ញវត្ថុនេះ មានគោលបំណងពង្រឹងការទទួលខុសត្រូវរបស់ក្រសួង/ស្ថាប័នដែលពាក់ព័ន្ធ ក្នុងការប្រើប្រាស់ប្រទានសម្រាប់ប្រាក់ចំណាយថវិកាជាតិ ជាពិសេស ចំពោះមុខងារ និងភារកិច្ចរបស់អាណាប័កដែលបានបញ្ជា និង ទទួលបានអនុវត្តវិធានការបស់ខ្លួន នូវមុខចំណាយខ្លះ តាមរយៈរូបភាពប្រទាននេះ ។

២. ក្រសួង / ស្ថាប័នយើងខ្ញុំសូមស្នើប្រាក់ប្រទាន ចំនួន.....
 ដើម្បី.....

ដោយ ប្រើប្រាស់ឥណទានថវិកា ទំនេរ និងគ្រប់គ្រាន់ នៃ ជំពូក/គណនី/អនុគណនី..... ក្នុងកញ្ចប់វិធានការបស់
 ក្រសួង/ស្ថាប័ន យើងខ្ញុំ ក្នុងការវិបល្លាសនៃឆ្នាំថវិកា.....នេះ ។

៣. ក្រសួង/ស្ថាប័នយើងខ្ញុំសូមសន្យា/អះអាងថា នឹងធ្វើការទូទាត់/ជម្រះប្រទានដែលកំពុងស្នើសុំលើកនេះអោយបានជ្រះ
 ស្រឡះ ដោយអមមកជាមួយនូវសក្ខីប័ត្រចំណាយ និងឯកសារពាក់ព័ន្ធផ្សេងទៀត ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ក្នុងការវិបល្លាស
 នៃឆ្នាំថវិកាដូចគ្នានឹងឆ្នាំថវិកា ដែលកំពុងអនុវត្តចំណាយប្រាក់ប្រទានខាងលើនេះ (ឆ្នាំ.....) ដោយ ពុំឱ្យឆ្លងឆ្នាំថវិកាពី
 មួយឆ្នាំទៅមួយឆ្នាំ ជាដាច់ខាត (ចំពោះប្រាក់ប្រទាន សម្រាប់ចំណាយថវិកាវិនិយោគសាធារណៈ ត្រូវអនុវត្តតាមស្មារតីនៃ
 អនុក្រឹត្យលេខ ១៤ អនក្រ.បក ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៧) ។ បើពុំនោះទេ ក្រសួង/ស្ថាប័នយើងខ្ញុំ ក្នុងនាមអាណាប័ក នឹង
 ពុំអាចបន្តអនុវត្តការស្នើសុំប្រាក់ប្រទាន នាពេលខាងមុខទៀតបានទេ ។

នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ
 ក្រសួង/ស្ថាប័ន.....
 ប្រធាន

រាជធានីភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ ២០០០
 អាណាប័ក